

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



របាយការណ៍
នៃកិច្ចប្រជុំថ្នាក់ដឹកនាំ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

នៅថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៤ វេលាម៉ោង ០៨:៣០ នាទីព្រឹក នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំកិច្ចប្រជុំមួយ ក្រោមអធិបតីភាព **ឯកឧត្តម អៀង មូលី** ទេសរដ្ឋមន្ត្រី ទទួលបេសកកម្មពិសេស និង ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ។

សមាសភាពចូលរួម ក្នុងកិច្ចប្រជុំនេះមាន ៖ ឯកឧត្តម លោកជំទាវ ជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តម លោក លោកស្រី ជាអគ្គលេខាធិការ អគ្គលេខាធិការរង និង ជាប្រធាននាយកដ្ឋាន ទាំងអស់ ។

អវត្តមាន

- | | | | |
|----|---------------|-------------|---|
| 1. | ឯកឧត្តមវេជ្ជ. | លី ប៉ូរ | អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ |
| 2. | ឯកឧត្តមវេជ្ជ. | អ៊ឹង រុទ្ធី | អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ |
| 3. | ឯកឧត្តមវេជ្ជ. | ជា សំអាត | អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ |

គោលបំណងនៃកិច្ចប្រជុំនេះមាន ៖

- របាយការណ៍វឌ្ឍនភាពប្រចាំខែ របស់អគ្គលេខាធិការដ្ឋាន
- របាយការណ៍ការអនុវត្តកម្មវិធីមូលនិធិសកល
- ការត្រៀមរៀបចំសិក្ខាសាលាថ្នាក់តំបន់របស់មូលនិធិសកល ថ្ងៃទី ១៦-១៨ ខែ មិថុនា ឆ្នាំ២០១៤
- ការត្រៀមរៀបចំធ្វើម្ចាស់ផ្ទះសម្រាប់ ICAAP13 នៅឆ្នាំ២០១៧
- សេចក្តីផ្សេងៗ

ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធាន មានប្រសាសន៍ស្វាគមន៍ ដល់ថ្នាក់ដឹកនាំ និង មន្ត្រីទាំងអស់ ដោយបានបញ្ជាក់ពីទឹកចិត្ត ក្នុងនាមជាប្រធានដឹកនាំ និង ការតាំងចិត្តដើម្បីដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឲ្យដំណើរការទៅបានប្រសើរ និង មានប្រសិទ្ធភាព ។

១- របាយការណ៍វឌ្ឍនភាពប្រចាំខែ របស់អគ្គលេខាធិការដ្ឋាន(ដោយឯកឧត្តម អគ្គលេខាធិការ) ៖

១.១- ការសម្របសម្រួលទូទៅ

- បានរៀបចំ និង ចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដឹកនាំដោយឯកឧត្តម ទេសរដ្ឋមន្ត្រី និង ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ។

- បានរៀបចំកិច្ចប្រជុំបច្ចេកទេសរបស់អគ្គលេខាធិការដ្ឋាន នៅថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០១៤ ។
- បានចូលរួមបើកសិក្ខាសាលា ស្តីពី ការពង្រឹងការឆ្លើយតបមេរោគអេដស៍ និង ជំងឺអេដស៍ ក្នុង ចំណោម ក្រុមប្រឈមមុខខ្ពស់ តាមរយៈកម្មវិធីដៃគូសហគមន៍ នាថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០១៤ នៅខេត្តព្រះសីហនុ ។
- បានចូលរួមជាវគ្គិស ក្នុងអង្គសិក្ខាសាលាផ្សព្វផ្សាយមេរោគអេដស៍ និង ជំងឺអេដស៍ ដល់ក្រុមយុវជន និងស្ត្រីចំនួន ៣៥០ នាក់ នាថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០១៤ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច ។
- បានចូលរួមបើកសិក្ខាសាលា ស្តីពីការពង្រឹងការឆ្លើយតបមេរោគអេដស៍ និង ជំងឺអេដស៍ ក្នុងចំណោម ក្រុមប្រឈមមុខខ្ពស់ តាមរយៈកម្មវិធីដៃគូសហគមន៍ នាថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០១៤ នៅខេត្ត តាកែវ ។
- បានចូលរួមបើកសិក្ខាសាលា ស្តីពីការកាត់បន្ថយការចម្លងមេរោគអេដស៍ និង ជំងឺអេដស៍ ដល់ក្រុម បុរសស្រឡាញ់បុរស និង ស្រីស្រស់ នាថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៤ នៅសណ្ឋាគារភ្នំពេញ។

១.២-ការងារនាយកដ្ឋាន

នាយកដ្ឋាន PMER

- ថ្ងៃទី២១-២៣ ខែឧសភា ឆ្នាំ២០១៤ បានបើកវគ្គបណ្តុះបណ្តាលបច្ចុប្បន្នភាពការតាមដាន និង វាយតម្លៃ សំរាប់មន្ត្រីក្រសួងអប់រំ យុវជន និង កីឡា ដោយមានការចូលរួមពីសិក្ខាកាមចំនួន ៤១រូប ក្នុងចំណោម៤៥រូប ។
- ថ្ងៃទី២៨-៣០ ខែឧសភា ឆ្នាំ២០១៤ បានបើកវគ្គបណ្តុះបណ្តាលបច្ចុប្បន្នភាពការតាមដាន និង វាយតម្លៃ សំរាប់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ដោយបានអញ្ជើញចូលរួម សិក្ខាកាមចំនួន៤៥រូប ។
- បានរៀបចំរបាយការណ៍វឌ្ឍនភាពប្រយុទ្ធនឹងជំងឺអេដស៍ នៅប្រទេសកម្ពុជា (GARPR)
- បានរៀបចំរបាយការណ៍វឌ្ឍនភាពទូលំទូលាយ និង ពហុវិស័យ ឆ្លើយតបទៅនឹងការរាលដាល មេរោគអេដស៍ និង ជំងឺអេដស៍ ប្រចាំត្រីមាសទី១ ។
- ការចុះការអភិបាលនៅថ្នាក់ក្រោមជាតិ លើគំរោងមូលនិធិសាកល នៅខេត្តបាត់ដំបង និង កំពង់ចាម ។
- ការរៀបចំគេហទំព័រអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយរចនារូបភាព និង បញ្ចូលព័ត៌មាន ស្តីពីបច្ចុប្បន្នភាពស្ថានភាពមេរោគអេដស៍ និង ជំងឺអេដស៍នៅកម្ពុជា ទាំងភាសាខ្មែរ និង ភាសាអង់គ្លេស ។
- កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៤ បានចូលរួមរៀបចំកិច្ចប្រជុំCC ។
- បានចូលរួមកិច្ចប្រជុំជាមួយតំណាង PR ស្តីពីការរៀបចំឯកសារ self assessment

- រៀបចំឯកសារ និង កែសំរួល លើឯកសារជំនួយ self assessment
- ប្រមូល និង បញ្ជូលផែនការរបស់ SSRs ទាំងបួន និង NAA ។
- បានរៀបចំរបាយការណ៍ និង កំណត់ហេតុនៃកិច្ចប្រជុំជាទៀងទាត់
- លោកស្រីប្រធាននាយកដ្ឋានបានចូលរួមក្នុងកិច្ចប្រជុំជាមួយ PR-NCHADS និង ដៃគូអភិវឌ្ឍន៍ ទាក់ទងនឹង program splif ។
- លោកស្រីប្រធាននាយកដ្ឋានបានចូលរួមក្នុងកិច្ចប្រជុំជាមួយ CCC ។

នាយកដ្ឋាន PCS

- ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៤ រៀបចំសិក្ខាសាលាបញ្ជ្រាបការឆ្លើយតបមេរោគអេដស៍ និង ជំងឺអេដស៍ចំពោះក្រុមប្រឈមមុខខ្ពស់តាមរយៈកម្មវិធីដៃគូសហគមន៍(MCPI)នៅខេត្តព្រះសីហនុ ។
- ថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ២០១៤ រៀបចំសិក្ខាសាលាបញ្ជ្រាបការឆ្លើយតបមេរោគអេដស៍ និង ជំងឺអេដស៍ ចំពោះក្រុមប្រឈមមុខខ្ពស់តាមរយៈកម្មវិធីដៃគូសហគមន៍ (MCPI) នៅខេត្តកំពង់ធំ ។
- រៀបចំកិច្ចប្រជុំលេខាធិការដ្ឋានក្រុមការងារបុរសស្រលាញ់បុរសថ្ងៃទី ១៦ ខែ ឧសភា ២០១៤។
- ថ្ងៃទី១៩-២០ ខែឧសភា ឆ្នាំ២០១៤ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការបញ្ជ្រាបការឆ្លើយតបមេរោគអេដស៍ និង ជំងឺអេដស៍ ចំពោះក្រុមប្រឈមមុខខ្ពស់តាមរយៈកម្មវិធីដៃគូសហគមន៍ (MCPI) នៅ ខេត្តកំពង់ធំ ។
- ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ រៀបចំកិច្ចប្រជុំជាន់ខ្ពស់ក្រុមការងារបុរសស្រលាញ់បុរសនៅសណ្ឋាគារភ្នំពេញ ។
- ថ្ងៃទី ២២-២៣ ខែ ឧសភា ឆ្នាំ២០១៤ រៀបចំវគ្គបណ្តុះបណ្តាលស្តីពីការបញ្ជ្រាបការឆ្លើយតបមេរោគអេដស៍ និង ជំងឺអេដស៍ចំពោះក្រុមប្រឈមមុខខ្ពស់តាមរយៈកម្មវិធីដៃគូសហគមន៍ (MCPI) នៅខេត្តព្រះសីហនុ ។
- ថ្ងៃទី ២៦-២៧ ខែឧសភា ឆ្នាំ២០១៤ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការបញ្ជ្រាបការឆ្លើយតបមេរោគអេដស៍ និង ជំងឺអេដស៍ ចំពោះក្រុមប្រឈមមុខខ្ពស់តាមរយៈកម្មវិធីដៃគូសហគមន៍ (MCPI) នៅខេត្តតាកែវ ។
- ថ្ងៃទី២៩-៣០ខែឧសភាឆ្នាំ២០១៤ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការបញ្ជ្រាបការឆ្លើយតបមេរោគអេដស៍ និង ជំងឺអេដស៍ចំពោះក្រុមប្រឈមមុខខ្ពស់តាមរយៈកម្មវិធីដៃគូសហគមន៍ (MCPI) នៅខេត្តកំពង់ស្ពឺ ។

នាយកដ្ឋាន CRM

- បានចូលរួមប្រជុំបច្ចេកទេសប្រចាំសប្តាហ៍ចំនួនពីរលើកនៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
- បានចូលរួមប្រជុំជាមួយអង្គការវី.អេស.អូ ដែលដឹកនាំដោយ ឯកឧត្តម **ទា ផលា** អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីសហការក្នុងការជ្រើសរើសអ្នកផ្តល់ប្រឹក្សាអន្តរជាតិ ។

- ឯកឧត្តមវេជ្ជ ស៊ីម គឹមសាន បានចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ដើម្បីរៀបចំគោលនយោបាយសំរាប់អភិវឌ្ឍយុវជនរបស់ក្រសួងអប់រំ ។
- ឯកឧត្តមវេជ្ជ ស៊ីម គឹមសាន បានចូលរួមក្នុងសិក្ខាសាលា ស្តីពីការរៀបចំក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការឆ្នាំ២០១៦ ដល់២០១៨ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។

នាយកដ្ឋាន A/F

ក.ការងារថវិកា និងហិរញ្ញវត្ថុ

១- ថវិកាជាតិ

- ធ្វើសំណើគោលការណ៍ថវិកា និង ទូទាត់ចំណាយបេសកកម្មឯកឧត្តមទេសរដ្ឋមន្ត្រី ទៅប្រទេសបារាំងទៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។
- ធ្វើសំណើគោលការណ៍ថវិកា សម្រាប់រៀបចំទទួលគណៈប្រតិភូចូលរួមកិច្ចសិក្ខាសាលាប្រចាំតំបន់នៅកម្ពុជាពីថ្ងៃទី១៦ ដល់ ១៨ ខែមិថុនា ឆ្នាំ២០១៤ ទៅទីស្តីការគណៈរដ្ឋមន្ត្រី

២- ថវិកាជំនួយ

- បានរៀបចំទូទាត់ប្រាក់បៀវត្សជូនមន្ត្រីជំនួយការបច្ចេកទេស (Contract Staff) សម្រាប់ខែ ឧសភា ឆ្នាំ២០១៤ ក្រោមគម្រោងមូលនិធិសកល SSF ។
- បានរៀបចំរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០១៤ ដូចជាបញ្ជីបេឡា (Cash book), របាយការណ៍ផ្ទៀងផ្ទាត់ធនាគារ (Bank reconcile), តារាងរាប់សាច់ប្រាក់ (Cash count sheet), បញ្ជីវេជ្ជទេយ្យ (Petty cash book), របាយការណ៍ផ្ទៀងផ្ទាត់បញ្ជីវេជ្ជទេយ្យ (Petty cash reconcile) ។
- បានរៀបចំលិខិតជូនដំណឹងដល់ PR/NCHADS ស្តីការជ្រើសរើសអ្នកបើកបរ សំរាប់បំពេញការងារនៅ អ.ជ.ប.ជ.អ ក្រោមគម្រោងមូលនិធិសកលSSF ។
- បាននឹងកំពុងរៀបចំគម្រោងផ្គត់ផ្គង់ (PSM Plan) ក្រោមគម្រោងមូលនិធិសកល SSF ជំហាន ទី២ ពីឆ្នាំ ២០១៤ ដល់ ២០១៥ សម្រាប់ផ្តល់ជូនទៅ PR/NCHADS ។
- បានរៀបចំធ្វើការផ្សព្វផ្សាយ ស្តីពីការជ្រើសរើសទីប្រឹក្សាបច្ចេកទេសផ្នែក Website, IT, Advisor on MARPs, IEC Material Consultant លើសារពត៌មានចំនួន ០២ សម្រាប់បំពេញការងារ នៅអ.ជ.ប.ជ.អ ។
- បាននឹងកំពុងសហការ ជាមួយការិយាល័យផ្គត់ផ្គង់ និង គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ក្នុងការរៀបចំ Fixed Asset Register ក្រោមគម្រោងមូលនិធិសកល SSF ។
- តាមដានការឯកភាព លើសំណើសុំការឯកភាពលើរបាយការណ៍ជ្រើសរើសជំនួយការបច្ចេកទេសរដ្ឋបាល-ហិរញ្ញវត្ថុពីសំណាក់ PR/NCHADS ។
- សម្របសម្រួល និង រៀបចំសិក្ខាសាលា ជូននាយកដ្ឋាន PCS ក្រោមគម្រោងមូលនិធិសកលតាម បណ្តាខេត្តដូចជា ខេត្តព្រះសីហនុ កំពង់ស្ពឺ កំពង់ធំ និងតាកែវ ។

- បុរេប្រទានថវិកាសំរាប់ការចុះ Supervision តាមបណ្តាខេត្តរបស់នាយកដ្ឋាន PMER និង PCS ក្រោមគម្រោងមូលនិធិសកល ។
- រៀបចំរបាយការណ៍ត្រីមាសទី០១ ក្រោមគម្រោងមូលនិធិសកលក្នុងឆ្នាំ២០១៤ ។
- រៀបចំបំពេញឯកសារ Assessment សម្រាប់ផ្តល់ជូនទៅ PR-NCHADS ។
- សម្របសម្រួលការងារ Assessment ជាមួយ PR-NCHADS ពីថ្ងៃទី ២២-២៣ ខែឧសភា ឆ្នាំ២០១៤នៅ អ.ជ.ប.ជ.អ។
- សម្របសម្រួលការងារជាមួយ GFA ក្នុងការត្រួតពិនិត្យការចំណាយ ពីខែមករា-មីនា ឆ្នាំ២០១៤ ក្រោមគម្រោងមូលនិធិសកល។
- រៀបចំចុះអនុស្សាវរណៈយោគយល់ជាមួយការិយាល័យទទួលជំនួយបន្ត(SSR)ចំនួន០៤
- ចូលរួមប្រជុំជាមួយក្រុមគ្រប់គ្រងគម្រោងមូលនិធិសកលប្រចាំខែមេសា និងឧសភា។
- បានរៀបចំរបាយការណ៍ហិរញ្ញវត្ថុក្រោមគម្រោងមូលនិធិសកល SSF សម្រាប់ត្រីមាស ទី១ PUDR ឆ្នាំ២០១៤។
- បានរៀបចំរបាយការណ៍ហិរញ្ញវត្ថុក្រោមគម្រោងមូលនិធិសកល SSF សម្រាប់ខែមេសា ឆ្នាំ២០១៤។
- រៀបចំដំណើរការជ្រើសរើសទីប្រឹក្សាបច្ចេកទេសខាងផ្នែក IT ។

ខ. ការងាររដ្ឋបាល និង បុគ្គលិក

- រៀបចំលិខិតបញ្ជាបេសកកម្ម ថវិកាជាតិ ចំនួន ៤២
- រៀបចំលិខិតបញ្ជាបេសកកម្មថវិកាជំនួយ ចំនួន ២៥
- រៀបចំសាលប្រជុំអោយនាយកដ្ឋានទាំងអស់ និងថ្នាក់ដឹកនាំប្រជុំ បានចំនួន ១២ ដង
- ធ្វើលិខិតចេញ៤៦ លិខិត និងលិខិតចូលចំនួន ៣២លិខិត

១-៣-ផែនការសកម្មភាពនិង ទិសដៅសម្រាប់ខែមិថុនា ឆ្នាំ២០១៤

នាយកដ្ឋានផែនការ តាមដាន វាយតម្លៃ និងស្រាវជ្រាវ

- ត្រៀមរៀបចំសិក្ខាសាលាស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រសូន្យបីសំរាប់សមាជិកអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។
- ត្រៀមរៀបចំសិក្ខាសាលាស្តីពីការតាមដាន និង វាយតម្លៃ សំរាប់ក្រសួងសង្គមកិច្ច។
- បន្តរៀបចំរបាយការណ៍ទូលំទូលាយ និង ពហុវិស័យ ឆ្លើយតបទៅនឹងមេរោគអេដស៍ និង ជំងឺ អេដស៍ឆមាសទី១ ឆ្នាំ២០១៤ បន្ទាប់ពីបានទំនាក់ទំនងជាមួយ ក្រសួង-ខេត្ត ទាក់ទងនឹង របាយការណ៍ប្រចាំត្រីមាសទី១ ចំពោះស្ថាប័នដែលពុំទាន់ផ្ញើមកអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ ។
- បន្តការងារ GARP ទាក់ទងការឆ្លើយបំភ្លឺទៅសំណួរដែលត្រូវបានសួរដោយក្រុមការងារ GARP នៅ GENEVA ។

- រៀបចំការវិភាគស្ថានភាពការឆ្លើយតបការរាលដាលមេរោគអេដស៍និងជំងឺអេដស៍និងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិទូលំទូលាយ និង ពហុវិស័យឆ្លើយតបការរាលដាលមេរោគអេដស៍ និង ជំងឺអេដស៍លើកទី៤ ។
- ត្រៀមរៀបចំផែនការវគ្គបណ្តុះបណ្តាលសំរាប់ខែកក្កដា ឆ្នាំ២០១៤។
- ត្រៀមរៀបចំបោះពុម្ពផ្សាយឯកសារ NASA4 ។
- ត្រៀមចូលរួមការងាររៀបចំប្រជុំសិក្ខាសាលាថ្នាក់តំបន់ របស់មូលនិធិសាកល ថ្ងៃទី ១៦ -១៨ ខែមិថុនា ឆ្នាំ ២០១៤ ។
- ត្រៀមរៀបចំដាក់បេក្ខភាពកម្ពុជា ក្នុងការរៀបចំត្រៀមធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក (ICAAPR) សម្រាប់ឆ្នាំ ២០១៧ ។

នាយកដ្ឋាន ទាក់ទង និងចលនាប្រកាសធនធាន

- ចុះអភិបាលការងារអេដស៍នៅថ្នាក់ខេត្ត
- រៀបចំផែនការជាមួយថ្នាក់ខេត្ត ដើម្បីរៀបចំឲមានកិច្ចប្រជុំជាទៀង ទាត់ជាមួយគណៈកម្មាធិការអេដស៍ឃុំ-សង្កាត់ នៃខេត្តពោធិសាត់ បាត់ដំបង ព្រះវិហារ ឧត្តរមានជ័យ ព្រះសីហនុ និងកោះកុង ។
- រៀបចំប្រជុំក្រុមប្រឹក្សាគោលនយោបាយនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ។

នាយកដ្ឋាន បង្ការថែទាំ និងគាំទ្រ

- ត្រៀមរៀបចំកិច្ចប្រជុំឆមាសទាក់ទងនឹងការងារបរិយាកាសអំណោយផល
- ត្រៀមរៀបចំវគ្គបណ្តុះបណ្តាលសំរាប់អ្នកសារព័ត៌មានអាជីព
- ត្រៀមរៀបចំកិច្ចប្រជុំតុល្យលើការងារទាក់ទងក្រុមប្រឈមមុខខ្ពស់
- ត្រៀមរៀបចំកិច្ចប្រជុំសំរាប់សំរួលប្រចាំត្រីមាសថ្នាក់ស្រុក ទាក់ទងការងារបរិយាកាសអំណោយផល ។
- ត្រៀមរៀបចំកិច្ចប្រជុំសំរាប់សំរួលប្រចាំត្រីមាសថ្នាក់ឃុំ ទាក់ទងការងារបរិយាកាសអំណោយផល ។
- ត្រៀមចូលរួមជាគ្រូឧទ្ទេសសំរាប់វគ្គបណ្តុះបណ្តាលស្តីពី MPCİ ជាមួយអង្គការ HACC

នាយកដ្ឋាន រដ្ឋបាល និងហិរញ្ញវត្ថុ

- ពិនិត្យ និងអនុវត្តតាមអនុសាសន៍សវនកម្ម PR/NCHADS និងGFA
- ត្រៀមរៀបចំធ្វើផែនការថវិកាជាតិប្រចាំឆ្នាំ២០១៥
- បន្តអនុវត្តការងារប្រចាំថ្ងៃលើកិច្ចការរដ្ឋបាល និង ហិរញ្ញវត្ថុ របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ។

- បន្តកិច្ចសហការ និង សម្របសម្រួលជាមួយបណ្តាភាគីដ្ឋានជំនាញទាំងបី ដើម្បីជម្រុញ និង ពង្រឹងការងាររបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ឱ្យកាន់តែប្រសើរ ។

២- របាយការណ៍ការអនុវត្តកម្មវិធីមូលនិធិសកល(លើកឡើងដោយ ឯកឧត្តមវេជ្ជ ទា ផលា)

- ដំណើរការបច្ចុប្បន្នភាព ស្តីពីថវិកាមូលនិធិសកល
- ដំណើរការបច្ចុប្បន្នភាព ស្តីពីថវិកាមូលនិធិ UNAIDS
- ស្ថានភាពបច្ចុប្បន្ន ស្តីពីបញ្ហា Country Split, Concept Note និង Reprogramming
- បានប្រជុំជាមួយ Sub- Recipient
- ចំពោះ MPCI បានអនុវត្តទូទាំងប្រទេស

ការពិភាក្សា

➢ **លោក ឈឹម ឃិនដារ៉េត** ប្រធាននាយកដ្ឋានរដ្ឋបាល និង ហិរញ្ញវត្ថុ បានលើកឡើង ទាក់ទងទៅនឹង របាយការណ៍ដែលបានប្រើប្រាស់ថវិកាមូលនិធិសកល មានដូចខាងក្រោម ៖

- ថវិកាដែលទទួលបានពី PR-NCHADS ចំនួនសរុប ១,៤៧១,៦១៧.៥៩ ដុល្លា ហើយអាជ្ញាធរ ជាតិប្រយុទ្ធនឹងជំងឺអេដស៍ អនុវត្តបានចំនួន ៨១,៨៧៥.៦៥ ដុល្លា ។

ឧបសគ្គ

- ការទំលាក់ថវិកាមកឲ្យសម្រាប់អនុវត្តកម្មវិធី មានការយឺតយ៉ាវ
- ការអនុម័តថវិកាសម្រាប់អនុវត្តកម្មវិធី មានការយឺតយ៉ាវ
- ការទំលាក់ថវិកាមកសម្រាប់អនុវត្តកម្មវិធី ៦ខែចុងក្រោយ មានរយៈពេលខ្លី
- សកម្មភាពមួយចំនួន ជា Package
- ដំណើរការនៃលទ្ធកម្ម មានលំការលំបាក
- មានការរឹតត្បិតខ្លាំងពី Financial Procedure
- ទាក់ទង Quotation មានការលំបាកនៅកន្លែងខ្លះ

ដំណោះស្រាយ

- ពិនិត្យមើល Reprogramming ឡើងវិញ
- Allocate Activities មួយចំនួន

➢ **លោកជំទាវ ឱ វណ្ណឌីន** តំណាងឲ្យឯកឧត្តមវេជ្ជ. ម៉ម ប៊ុនហេង អនុប្រធានទី ១ អាជ្ញាធរជាតិប្រយុទ្ធនឹង ជំងឺអេដស៍ និង ជារដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងទាក់ទង ទៅនឹងការប្រើប្រាស់ថវិកា មូលនិធិសកល ។ លោកជំទាវ បានលើកឡើងថា ៖

- ការប្រើប្រាស់ថវិកាមូលនិធិសកល មានការលំបាកណាស់ គឺមូលនិធិសកល តម្រូវឲ្យយើងប្រើ ប្រាស់ទៅតាមគោលការណ៍របស់គេ ដែលបានដាក់ចុះ ។
- ចំពោះដំណើរការ និង នីតិវិធីលទ្ធកម្ម មានការលំបាកយ៉ាងខ្លាំង

- ស្នើសុំឲ្យអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍យល់ បើការប្រើប្រាស់ថវិកា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅក្រោម NCHADS តែបើតាមផ្លូវច្បាប់វិញ NCHADS នៅក្រោមអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ។ ការអនុវត្តបែបនេះ ព្រោះ NCHADS អនុវត្តទៅតាមលក្ខខណ្ឌរបស់មូលនិធិសកល ។
- ប្រព័ន្ធសុខាភិបាល គឺ ជាប្រព័ន្ធរបស់រាជរដ្ឋាភិបាល ពុំមែនជាប្រព័ន្ធអង្គការសង្គម ស៊ីវិលទេ ដូចនេះ រដ្ឋាភិបាលជាអ្នកដឹកនាំ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី មានអនុសាសន៍ថា ៖

- ត្រូវពិនិត្យមើលសកម្មភាពណា ដែលអាចធ្វើបាន ត្រូវសំរុកធ្វើ
- ស្នើសុំទៅ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថា NCHADS និង អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រើភាសាតែមួយរួមគ្នា ដើម្បីភាពខ្លាំងរបស់កម្ពុជា ។
- ស្នើលោកជំទាវ ពាំនាំទៅឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ថា តើក្រសួងសុខាភិបាល ធ្វើជា PR ឬទេ? ។
- អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ស្នើសុំដឹកនាំ ការរៀបចំធ្វើ NSPIV ។

៣- ការត្រៀមរៀបចំសិក្ខាសាលាថ្នាក់តំបន់របស់មូលនិធិសកល ថ្ងៃទី ១៦-១៨ ខែ មិថុនា ឆ្នាំ ២០១៤(លើកឡើងដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី)

- ត្រូវសហការជាមួយមូលនិធិសកល ដើម្បីរៀបចំ
- ការព្រួយបារម្ភណ៍ តែបញ្ហា Visa របស់អ្នកចូលរួម ចំពោះប្រទេសដែលគ្មានស្ថានទូតប្រចាំនៅកម្ពុជា ។ តែបញ្ហានេះ អា ជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានធ្វើលិខិតស្នើសុំគោលការណ៍ពីសម្តេចនាយករដ្ឋមន្ត្រីហើយ តែពុំទាន់ឆ្លើយតប ។ ចំពោះ Visa របស់អ្នកចូលរួម ប្រគល់ជូនឯកឧត្តមវេជ្ជ ស៊ីម គឺមសាន ប្រធាននាយកដ្ឋានទាក់ទង និង ចលនាប្រភពធនធាន ជាអ្នកធ្វើកិច្ចការនេះ ។
- ស្នើសុំឲ្យមានពិធីលៀងសាយភ្នំត្រូវមួយ ទទួលអ្នកចូលរួមសិក្ខាសាលានេះ រហូត និង រៀបចំជា Video Clip ទាក់ទងនឹងស្ថានភាព នៃវឌ្ឍនភាពអេដស៍នៅកម្ពុជា ដើម្បីបង្ហាញអ្នកចូលរួម ។ ដូចនេះ លោក ឈឹម ឃិនជាវេត ប្រធាននាយកដ្ឋានរដ្ឋបាល និង ហិរញ្ញវត្ថុ ត្រូវរៀបចំគោលការណ៍ធានាចំណាយថវិកាសម្រាប់រៀបចំ ។
- ឯកឧត្តម ឡឹម ពេជ្រពិសី ទីប្រឹក្សា ត្រូវរៀបចំប្រមូលចងក្រងជាឯកសារ ដើម្បីរៀបចំជា Video Clip ។

៤-ការត្រៀមរៀបចំធ្វើម្ចាស់ផ្ទះសម្រាប់CAAP13 នៅឆ្នាំ២០១៧ (លើកឡើង ដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី)

- ស្នើសុំឲ្យរៀបចំជា ក្រុមការងារចំនួន ២

- ក្រុមការងារទី១ Application for Candidacy ដែលដឹកនាំដោយ ឯកឧត្តមវេជ្ជ. ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ។
 - ក្រុមការងារទី២ Local Organizing Committee ដែលដឹកនាំដោយ ឯកឧត្តមវេជ្ជ . តែង គន្ធី អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ។
- ក្រុមការងារទាំងពីរនេះ អនុវត្តការងារបានលទ្ធផល ហើយត្រូវរាយការណ៍ពីវឌ្ឍនភាពការងារ ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ជាបណ្តើរៗ ។

៥-ការងារផ្សេងៗ (ដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី)

- ឯកឧត្តមទេសរដ្ឋមន្ត្រី បាន គូសបញ្ជាក់ពីបេសកកម្មមួយចំនួន ដែលបានទៅប្រទេសបារាំង ហើយបានជួបជាមួយទូតទទួលបន្ទុកប្រយុទ្ធនឹងជំងឺអេដស៍ និងជំងឺឆ្លងនៃក្រសួងការបរទេស បារាំង និង បានធ្វើទស្សនកិច្ចនៅមណ្ឌលព័ត៌មានមួយ ពីបញ្ហាអេដស៍ ក៏បានស្នើសុំជំនួយ បីយ៉ាង ៖
 - ស្នើសុំឲ្យគេជួយរៀបចំមជ្ឈមណ្ឌលព័ត៌មានអេដស៍នៅក្នុងអាគារ អ.ជ.ប.ជ.អ
 - ធ្វើសហការគ្នាក្នុងការស្រាវជ្រាវ ទាក់ទងនឹងការប្រយុទ្ធនឹងជំងឺអេដស៍
 - ការពិគ្រោះយោបល់រវាងប្រទេសទាំងពីរឲ្យបានទៀងទាត់នៅលើវេទិការអន្តរជាតិ
- ឯកឧត្តមវេជ្ជ. ទា ផលា ត្រូវរៀបចំធ្វើ Proposal ដើម្បីស្នើសុំគាំទ្រផ្នែកថវិកាសម្រាប់មជ្ឈមណ្ឌល ព័ត៌មានអំពីអេដស៍សំរាប់យុវវ័យ ។
- ប្រជុំក្រុមប្រឹក្សាគោលនយោបាយ នឹងគ្រោងនៅថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០១៤ ។

បញ្ចប់នូវកិច្ចប្រជុំ នៅវេលាម៉ោង ១១:៣០នាទី នាថ្ងៃខែ ឆ្នាំដដែល ប្រកបដោយបរិយាកាស សាមគ្គីភាព និង ទទួលខុសត្រូវខ្ពស់។

ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៤
អគ្គលេខាធិការ

ឯកឧត្តមវេជ្ជ តែង គន្ធី